



សារព័ត៌មាន
ខ្មែរជូស
ស.រ.អា

Free Copies

Email: Khmerpostusa@gmail.com
www.khmerpostusa.com

KhmerPost USA

Vol. 14. Issue 324 Sept 6 - 20, 2021 | Direct: 978-656-8141

Lowell - Lynn - Revere - MA * Providence - Cranston - RI

តារាងបោះឆ្នោតបឋមនៅទីក្រុងឡូអីស ដែលនឹងជ្រើសរើសតួនាទីនៅក្នុង
ថ្ងៃអាទិត្យទី២១ ខែកញ្ញា ឆ្នាំ ២០២១ សម្រាប់ត្រូវប្រើប្រាស់ក្នុង ស្រុកទី២ ទី៣ ទី៤ និងទី៧

Lowell primary election will be held on Tuesday, September 21, 2021 for City Council Districts 2, 3, 4, and 7

By Khmer Post USA

ដោយ៖ ខ្មែរប៉ុស្តិ៍អាមេរិក

The following candidates are running and voters will vote only one candidate in the district they live in. candidates with the lowest votes will be eliminated and only the top two will continue to the general election on Tuesday November 2nd, 2021.

បេក្ខជនដែលមានឈ្មោះខាងក្រោម កំពុងប្រកួតប្រជែង ហើយអ្នកបោះឆ្នោត នឹងបោះឆ្នោតឱ្យបេក្ខជនតែម្នាក់គត់ នៅក្នុងស្រុកដែលពួកគេរស់នៅ។ បេក្ខជន ដែលទទួលបានសំឡេងតិចបំផុតនឹង ត្រូវលុបឈ្មោះចេញ មានតែបេក្ខជន ដែលទទួលសំឡេងច្រើនជាងគេពីរ រូបប៉ុណ្ណោះដែលនឹងបន្តទៅការបោះឆ្នោត សកលនៅថ្ងៃអាទិត្យទី២១ ខែវិច្ឆិកាឆ្នាំ២០២១។



Here is the list of candidates in the primary election on Tuesday, Sept 21: **Please see /04**

នេះគឺជាបញ្ជីឈ្មោះបេក្ខជនក្នុង ការបោះឆ្នោតបឋម នៅថ្ងៃអាទិត្យទី២១ ខែកញ្ញា៖ **តទៅទំព័រទី០៤**

រងរបួសពីគ្រោះថ្នាក់ចរាចរណ៍មែនទេ ? INJURED IN A CAR ACCIDENT?



លោកមេធាវី ហាស្កែល មានជំនាញ និងបទពិសោធន៍ខ្ពស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ទៅលើការដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបានទាមទារប្រាក់សំណងជាច្រើនដល់អតិថិជនរបស់លោក

លោកមេធាវី ហាស្កែល ប្រាកដថាស្រាប់តែការ ទាមទារកម្មវត្ថុចម្លងលោកអ្នក

យើងខ្ញុំមានបុគ្គលិកនិយាយភាសាខ្មែរ

Attorney Haskell has successfully represented over ten thousand accident victims and has put tens of millions of dollars in their pockets.

Attorney Haskell knows how to fight and he knows how to win.

Call or text
THE LAW OFFICE OF LOUIS S. HASKELL
for a free consultation.



16 PINE ST, LOWELL, MA, 01851 - (978) 459-8359 - WWW.ATTORNEYHASKELL.COM

មេដឹកនាំតាលីបង់ម្នាក់លេចមុខឡើង៖ ត្រូវបានគេតាមប្រមាញ់ ជាប់គុក ហើយឥឡូវនេះ មានសេរីភាព

មុខមាត់ថ្មីរបស់មេដឹកនាំតាលីបង់នៅអាហ្សហ្គានីស្ថានជំពាក់សហរដ្ឋអាមេរិកដែលបានដោះលែងគាត់ឲ្យមានសេរីភាពឡើងវិញ។

នៅឆ្នាំ២០០១ Mullah Abdul Ghani Baradar សហស្ថាបនិកតាលីបង់បានព្យាយាមរៀបចំការចុះចាញ់របស់ក្រុមនេះចំពោះរដ្ឋាភិបាលអាហ្សហ្គានីស្ថានថ្មីដែលគាំទ្រដោយអាមេរិក។ តែត្រូវបានបដិសេធ។ គាត់បានចំណាយពេលស្ទើរតែមួយទសវត្សរ៍ចុងក្រោយនេះក្រោមការចាប់ខ្លួន នៅប្រទេសប៉ាគីស្ថាន។

២០ឆ្នាំក្រោយមក គាត់បានវិលត្រឡប់មកកាន់អំណាចវិញបន្ទាប់ពីសហរដ្ឋអាមេរិកត្រូវបានបញ្ចុះបញ្ចូលឱ្យមានការដោះលែងគាត់នៅពេលដែលរដ្ឋបាល ត្រាំ បានបើកកិច្ចពិភាក្សាជាមួយតាលីបង់។ ការិយាល័យនយោបាយរបស់ក្រុមតាលីបង់ នៅទីក្រុងដូហា ស្ថានទូតតំណាងរបស់ខ្លួន លោក

Mullah Baradar បានដឹកនាំកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកដែលឈានដល់កិច្ចព្រមព្រៀងបញ្ចប់ការចូលរួមរបស់អាមេរិកក្នុង សង្គ្រាមរយៈពេល ២០ ឆ្នាំ។



ពិតលោកនៅតែមិនទាន់ស្គាល់ថា តើមេដឹកនាំថ្មីរបស់អាហ្សហ្គានីស្ថានជានរណា និងរបៀបដែលពួកគេនឹងគ្រប់គ្រងប្រទេសបែបណានោះទេ។ ប្រសិនបើចលនានេះ មានមនុស្សម្នាក់ដែលមានមុខនៅថ្ងៃនេះ លោក Mullah Baradar ។ គាត់

គឺជាមេដឹកនាំដែលមាន ឋានៈខ្ពង់ខ្ពស់បំផុតនៃចលនានេះ ដែលបង្ហាញមុខជាសាធារណៈចាប់តាំងពីតាលីបង់បានដណ្តើមគ្រប់គ្រងអាហ្សហ្គានីស្ថានមកវិញ។

Mullah Abdul Ghani Baradar រូបអង្គុយ ជាឥស្សរជនកំពូលនៅក្នុងចលនាតាលីបង់ ចាប់តាំងពីតាលីបង់លេចចេញមក។

Mullah Abdul Ghani Baradar ខាងឆ្វេង

និយាយជាមួយប្រធានអ្នកចរចាសម្រាប់រដ្ឋាភិបាលអាហ្សហ្គានីស្ថាន លោក Masoom Stanekzai ក្នុងកិច្ចចរចាសន្តិភាពនៅទីក្រុងដូហា កាលពីខែកក្កដា។

នៅក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គាត់នៅថ្ងៃអាទិត្យមេដឹកនាំនយោបាយដែលស្ងៀមស្ងាត់បាននិយាយដោយសម្លេងស្រាលៗ និងបានជំរុញឱ្យមានភាពស្ងប់ស្ងៀម សន្តិសុខការបម្រើសេវាកម្មដល់ប្រទេសជាតិ និងបានអំពាវនាវដល់យុទ្ធជនមានការគោរព។

រីឯដែលយើងសម្រេចបាននេះគឺមិននឹកស្មានដល់។ លោក Mullah Baradar បាននិយាយនៅក្នុងសារីដេអូមួយដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមថា ព្រះជាម្ចាស់បានប្រទានជ័យជំនះនេះដល់តាលីបង់តាមសម្រួល។

ក្រុមតាលីបង់បានដណ្តើមអំណាចនៅអាហ្សហ្គានីស្ថាន ដោយមានអ្នកប្រយុទ្ធចូលទៅក្នុងវិមានប្រធានាធិបតី ហើយការផ្ទុះអាវុធបានផ្ទុះឡើងនៅព្រលានយន្តហោះក្រុងកាប៉ូលខណៈមនុស្សរាប់ពាន់នាក់ព្យាយាមភៀសខ្លួនចេញពីប្រទេស។

តទៅទំព័រទី ០៨

ចាក់ថ្នាំវ៉ាក់សាំង
#ការពារគ្រួសារអ្នក

ចាក់ថ្នាំវ៉ាក់សាំងជំងឺកូវីដ-១៩ដោយឥតគិតថ្លៃ
មិនត្រូវការអត្តសញ្ញាណធានារ៉ាប់រងសុខភាព

VaxFinder

ស្វែងរកទីតាំងចាក់ថ្នាំវ៉ាក់សាំងតាមរយៈ
MASS.GOV/COVIDVACCINE

JOIN US FOR GOOD

សេចក្តីប្រកាសអំពីកម្មវិធីសេវាថែទាំខ្លួនផ្ទាល់ (PCA) នៃ កម្មវិធី PACE របស់ Element Care ។



សេចក្តីប្រកាសអំពីសេវាកម្មថែទាំខ្លួនផ្ទាល់ (PCA) របស់ Element Care

កម្មវិធី PACE របស់ Element Care ឥឡូវនេះមានជម្រើសថ្មីដែលអនុញ្ញាតឲ្យសមាជិកកម្មវិធីរបស់យើងខ្ញុំអាចនឹងជួលអ្នកថែទាំខ្លួនផ្ទាល់ (PCA) ឬក៏រក្សាទុកនៅអ្នកថែទាំខ្លួនផ្ទាល់ដែលកំពុង ដើម្បីជំនួយនៅក្នុងការថែរក្សាសុខភាពនិងជួសជុលរបស់ពួកគាត់។

ក្នុងនាមជាសមាជិករបស់ Element Care អ្នកអាចបញ្ចូលគ្នានូវអត្ថប្រយោជន៍ពីសេវាថែទាំខ្លួនផ្ទាល់(PCA) ហើយនឹងអត្ថប្រយោជន៍ទាំងអស់ដែលមាននៅក្នុងកម្មវិធីPACEរបស់យើងខ្ញុំមានរួម ដូចជា ការថែទាំសុខភាពទាំងស្រុង, ការព្យាបាលដោយចលនានិងវិជ្ជាជីវៈ, មើលថែធ្មេញ, ផ្តល់ថ្នាំជូន, សេវាដឹកជញ្ជូន, និងសកម្មភាពសប្បាយផ្សេងៗ ដែលអាចរក្សាអ្នកឲ្យមានសុវត្ថិភាព និងសុខភាពល្អនៅក្នុងផ្ទះរបស់អ្នកកំឡុងពេល Covid-19, នឹងរដូវផ្តាសាយសម្រាប់ពេញមួយឆ្នាំតែម្តង។

ដូចជាពលរដ្ឋផងដែរ, អ្នកមិនចាំបាច់ចំណាយលុយចេញពីហោប៉ៅអ្នកទេ បើសិនជាអ្នកមាន ឬអ្នកជាអ្នកមានសិទ្ធិទទួលបាន Mass Health នោះ។ យើងក៏មានជម្រើសអាចឲ្យអ្នកបង់ប្រាក់ឯកជនដោយខ្លួនឯង ឬក៏ដោយ MediCare ក៏បាន។ ហើយអ្នកក៏អាចមានលក្ខៈគ្រប់គ្រាន់ទទួលបាននូវកុំព្យូទ័រដៃចូលមួយ សម្រាប់ការណាត់ជួបមើលសុខភាពអ្នក, សកម្មភាពសប្បាយផ្សេងៗតាមអ៊ីនធឺណេត, និងធ្វើការទាក់ទងជាមួយក្រុមគ្រួសារនិងមិត្តភក្តិដោយឥតគិតថ្លៃ។

បើសិនជាអ្នកគិតថា ៖ អ្នកអាចទទួលបានផលប្រយោជន៍ពីកម្មវិធី PACE របស់យើងខ្ញុំតែមិនបានចូលរួម ពីព្រោះអ្នកមានអ្នកថែទាំខ្លួនផ្ទាល់ខ្លួន (PCA) ឬក៏អ្នកស្គាល់អ្នកណាផ្សេងទៀតដែលមានចិត្តចង់ចូលរួមក្នុងកម្មវិធី PACE របស់យើងខ្ញុំ ហើយចង់ទុកអ្នកថែទាំខ្លួនផ្ទាល់ (PCA) របស់ពួកគេ នោះសូមធ្វើការទាក់ទងមកយើងខ្ញុំ ដើម្បីបាននិយាយជាមួយនឹងអ្នកដឹកនាំកម្មវិធីនិយាយភាសាខ្មែររបស់យើងខ្ញុំ តាមរយៈលេខទូរស័ព្ទ 978-513-7279 ។


Medicare

សំគាល់ ៖ ការចូលជាសមាជិករបស់កម្មវិធី PACE នឹងការ ចុះ ឈ្មោះក្នុងសេវាថែទាំខ្លួនផ្ទាល់ (PCA) នោះតម្រូវឲ្យមានការវាយតម្លៃនិងសិទ្ធិទទួលបានជាមុនសិន។



Element Care

Improving Health. Enriching Lives.



តមកពីទំព័រទី ០១

ការបោះឆ្នោតបឋមនៅទីក្រុងឡូវែល

មក។

William Samaras, Incumbent
វីលៀម សាម៉ារ៉ាស អ្នកកាន់តំណែង




Served as Mayor in 2018, won council seat in 2013, former Lowell High Headmaster. He has

served a total of 4 terms.

បានបម្រើការជាអភិបាលក្រុងក្នុងឆ្នាំ២០១៨ បានឈ្នះអាសនៈក្រុមប្រឹក្សានៅឆ្នាំ២០១៣ អតីតនាយកសាលាឡូវែល។ គាត់បម្រើការ សរុប ៤ អាណត្តិ។

District 4: It includes Downtown, Back Central, and parts of Pawtucketville, Centralville, and Acre. All three are first time candidates.

ស្រុកទី ៤: រួមទាំង ទីប្រជុំជន បែកសិនត្រាល់ និងផ្នែកខ្លះនៃផ្ទះថាត់ខីតវីលសិនត្រាល់វីល និង អាឌ័រ។ នេះជាលើកដំបូងសម្រាប់បេក្ខជនទាំងបីរូប។



Paul Belley, a professional singer and saxophonist
ផល ប៊ែលលី ជាអ្នកចម្រៀង និងជាអ្នកលេងសាក់សូហ្វូរអាដ៍ ។



Wayne Jenness. Khmer Post was not able to obtain information as of this printing.



វ៉ែន ជេនណេសៈ កាសែត

គេទៅទំព័រទី០៨

District 2: Centralville
ស្រុកទី ២៖ សិនត្រាល់វីល



Robert Gignac is a Chief Operating Officer for the Lowell Community Charter School. He served as School Committee Member for one term in 2016. In 2017, he ran for Lowell City Council but was not successful.



រ៉ូប៊ីត ជីកណាក់ ជានាយកប្រតិបត្តិនៃសាលាធាតុធុរឡូវែល។ គាត់បានបម្រើការជាសមាជិកគណៈកម្មាធិការសាលា មួយអាណត្តិក្នុងឆ្នាំ២០១៦។ នៅឆ្នាំ២០១៧ គាត់បានឈរឈ្មោះសម្រាប់ក្រុមប្រឹក្សាក្រុងឡូវែលប៉ុន្តែមិនជោគជ័យ។

Martin Hogan, Former candidate in the 2015 & 2017 elections for City Council.

ម៉ាទីន ហ្វហ្គាន អតីតបេក្ខជនក្នុង




ការបោះឆ្នោតឆ្នាំ២០១៥និង២០១៧ សម្រាប់ក្រុមប្រឹក្សាក្រុង។

Corey Robinson, Former Board President for AFSCME, Union Local 1705. First time candidate.



ខ្វីរ៉ូប៊ីនសុន អតីតប្រធានក្រុមប្រឹក្សាភិបាលនៃ AFSCME សហជីពតំបន់ 1705 បេក្ខជនដំបូង។

District 3: Belvidere
ស្រុកទី ៣៖ ប៊ែលវីដ័រ



David Conway, Incumbent
ដេវីដ ខនវេ អ្នកកាន់តំណែង



Served as school committee for 2 terms in 2011 and 2013, ran for city council in 2015 and won a seat in City Council and serves for 2 terms.

បានបម្រើការជាគណៈកម្មាធិការសាលា ២ អាណត្តិក្នុងឆ្នាំ២០១១ និងឆ្នាំ២០១៣ ឈរឈ្មោះសម្រាប់ក្រុមប្រឹក្សាក្រុងក្នុងឆ្នាំ២០១៥ និងទទួលបានអាសនៈក្រុមប្រឹក្សាក្រុង និងបម្រើការងារបាន ២ អាណត្តិ។

John Leahy, Incumbent
ចន លីហ៊ី អ្នកកាន់តំណែង



Current Lowell Mayor, served as school committee for 5 terms until 2013 election when he won a seat in City Council and has been serving since.

អភិបាលក្រុងឡូវែលបច្ចុប្បន្ន។ ចន លីហ៊ី បម្រើការជាគណៈកម្មាធិការសាលា ៥ អាណត្តិរហូតដល់ការបោះឆ្នោតឆ្នាំ២០១៣ គាត់ទទួលបានអាសនៈនៅក្នុងក្រុមប្រឹក្សាក្រុង និងបានបម្រើការតាំងពីពេលនោះ

ទឹកជំនន់បណ្តាលមកពីព្យុះ IDA សម្លាប់មនុស្សរាប់សិបនាក់នៅរដ្ឋចំនួន៤

ចេញផ្សាយថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១
ធ្វើបច្ចុប្បន្នភាពថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១
ម៉ោង ៥ និង៥៥នាទី ព្រឹក

កបានត្រលប់មកវិញបន្តិចម្តងៗ បន្ទាប់ពី
ទឹកជំនន់ធ្ងន់ធ្ងរ។
• ចំនួនអ្នកស្លាប់ដោយសារព្យុះនេះ កន្លែងដែលព្យុះ Ida ឆ្លងកាត់។


• សំណល់បាក់បែករាយប៉ាយនៅ
គ្រប់ទីកន្លែង ទឹកធ្លាក់ Niagara តាមដងផ្លូវ
កន្លែងដែលព្យុះ Ida ឆ្លងកាត់។

ឡើង។

មនុស្សយ៉ាងតិច ៤៣ នាក់បានស្លាប់
ភាគច្រើនពួកគេនៅក្នុងបន្ទប់ក្រោមដី ក្នុង
ហេតុការណ៍ព្យុះ ដែលបានវាយប្រហារ
ទីក្រុង New Orleans កាលពីប៉ុន្មានថ្ងៃមុន
នេះ។

នេះគឺជាអ្វីដែលអ្នកត្រូវដឹង៖

- អ្នកក្រុងញូវយ៉កបានព្យាយាម
ជួយសង្គ្រោះអ្នកជិតខាងពីទឹកជំនន់
បណ្តាលមកពីព្យុះ អាយដា (IDA) ។ ពេល
ខ្លះ ពួកគេមិនអាចសង្គ្រោះបាន។
- Philadelphia ត្រូវបានជន់លិច
ដោយទឹកជំនន់ ខណៈព្យុះ Ida ចាកចេញ
ដោយបន្ទុកទុកនូវការបំផ្លិចបំផ្លាញនៅ
កណ្តាលអាត្លង់ទិក។
- លោកបែដិន ចាត់ទុកអាកាសធាតុ
ថាជាបញ្ហាប្រឈមដ៏ធំនៅសម័យបច្ចុប្បន្ន
របស់យើង។
- ការឆ្លងកាត់នៅតំបន់ក្រុងញូវយ៉ក



ព្យុះ Ida បណ្តាលឱ្យមានទឹកជំនន់
រហ័ស មនុស្សស្លាប់មួយចំនួន និងរំខាន
ដល់ការធ្វើដំណើរឆ្លងកាត់ផ្នែកខ្លះនៃក្រុង
New York និង New Jersey។ រូបថត៖
Gregg Vigliotti សម្រាប់កាសែត The
New York Times

ព្រឹត្តិការណ៍នៃព្យុះ Ida ដ៏សាហាវ
បានសម្លាប់មនុស្សជាច្រើនសិបនាក់នៅ
ទូទាំងរដ្ឋចំនួន៤ មេដឹកនាំថ្នាក់ជាតិ
និងថ្នាក់មូលដ្ឋានបានទទួលស្គាល់កាលពី
ថ្ងៃព្រហស្បតិ៍ថា ព្រឹត្តិការណ៍អាកាសធាតុ
ធ្ងន់ធ្ងរ បង្កការគំរាមកំហែងភ្លាមៗ និង
កំពុងបន្តកើតមាន។

ព្យុះនេះបានសម្លាប់មនុស្សយ៉ាងតិច
៤៣ នាក់នៅទីក្រុងញូវយ៉ក ទីក្រុងញូវដឺ
ស៊ី រដ្ឋ Pennsylvania និង Connecticut
ហើយបានធ្វើឲ្យផ្ទះជាង ១៥០០០០ ខ្ទង់
តទៅទំព័រទី ១៣

បានបង្ហាញពីស្រមោលអគារមាន
បន្ទប់ក្រោមដីនៅក្រុងញូវយ៉ក។

• ការប្រែប្រួលអាកាសធាតុកំពុង
ធ្វើឱ្យមានព្យុះទឹកភ្លៀងកាន់តែសាហាវ



មណ្ឌលពិនិត្យសុខភាពលីន

Lynn Primary Care Center

លោកវេជ្ជបណ្ឌិត ម៉ី សុខារិទ្ធ, M.D.
Sokharith Mey, M.D.

ឥឡូវនេះបើកទទួលយកអ្នកជំងឺថ្មី
Now Accepting New Patients

អាសយដ្ឋាន
280 Union Street, Unit 402 • Lynn, MA 01901 • (781) 780-7755

ទទួលយកម៉ាសហើល, មេឌីយ៉ែ និងធានារ៉ាប់រងសុខភាពផ្សេងៗទៀត
បុគ្គលិករបស់យើងខ្ញុំនិយាយភាសាខ្មែរ



ជំងឺទូទៅ
Family Medicine
សុខភាពផ្លូវចិត្ត
Behavioral Health

We Accept MassHealth, Medicare
and Other Health Insurances
Our Staff Speaks Khmer

ឌី ឃែមបូឌា ដេលី The Cambodia Daily

អត្ថបទដកស្រង់ និងទទួលការអនុញ្ញាតឱ្យធ្វើការចុះផ្សាយពី ឌី ឃែមបូឌា ដេលី

បទវិភាគ៖ តើអ្នកណាជាមនុស្សគន្លឹះនាំឱ្យមានសេចក្តីសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ?

គណបក្សសង្គ្រោះជាតិ ត្រូវបានព្រមព្រៀងបង្កើតឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ដោយការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ប៉ុន្តែគណបក្សប្រឆាំងដែលទទួលបានការគាំទ្រពីពលរដ្ឋសឹងតែតិចតួចនេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន រំលាយចោលកាលពីឆ្នាំ២០១៧។

តើអ្នកណាជាមនុស្សគន្លឹះនាំឱ្យមានសេចក្តីសម្រេចរំលាយគណបក្សសង្គ្រោះជាតិ? ហើយតើមានអ្វីជាចំណុចសំខាន់បំផុតមុននឹងរំលាយគណបក្សសង្គ្រោះជាតិ?

នៅខែសីហា ឆ្នាំ២០១៧ លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវបានរាជបណ្ឌិតសភាកម្ពុជាស្នើសុំគោរមងារជា «អគ្គបណ្ឌិតសភាចារ្យ» ហើយគាត់ទទួលបាននូវគោរមងារដ៏អស្ចារ្យនេះនៅឆ្នាំ២០១៨។ នេះជាគោរមងារខ្ពស់បំផុតក្នុងសម្រាប់សមាជិកគណៈរដ្ឋមន្ត្រីម្នាក់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។

ពួកអ្នកជំនាញភាសាអង់គ្លេសរកពាក្យត្រឹមត្រូវទៅបកប្រែសម្រួលគោរមងារនេះមិនបាន។ តើគួរប្រើពាក្យ Highest Doctor ឬ Supreme Doctor ឬ General Doctor ឬ Super Doctor ឬពាក្យណាផ្សេងទៀត? ប៉ុន្តែមនុស្សថ្នាក់ក្រោមរបស់លោក អូន ព័ន្ធមុនីរ័ត្ន សរសេរហៅគោរមងារ «អគ្គបណ្ឌិតសភាចារ្យ» របស់គាត់ជាភាសាអង់គ្លេសថា «Super Doctor» ដែលអាចនិយាយឱ្យស្រួលយល់ថា «បណ្ឌិតកំពូល ឬបណ្ឌិតអស្ចារ្យ» ជាករណីដែលមានតែមួយនៅក្នុងពិភពលោក។

ក្រោយការបោះឆ្នោតឆ្នាំ២០១៨ លោក អូន ព័ន្ធមុនីរ័ត្ន ក៏ត្រូវបានជំរុញជាឧបនាយករដ្ឋមន្ត្រី។ ក្រោយមកទៀត លោក ហ៊ុន សែន ថែមទាំងអះអាងថា លោក អូន ព័ន្ធមុនីរ័ត្ន ក៏ជាបេក្ខជននាយករដ្ឋមន្ត្រីមួយរូបក្នុងបណ្តាបេក្ខភាពទាំងឡាយពីខាង

គណបក្សប្រជាជនកម្ពុជាដែរ។ រីឯលោក កើត វិទូ ដែលជាជនជាតិខ្មែរ ក៏ត្រូវលើកទឹកចិត្តផ្តល់រង្វាន់ជាមន្ត្រីក្រសួងយុត្តិធម៌ ក្រោយការបោះឆ្នោតឆ្នាំ២០១៨ ដែរ។

ហេតុអ្វីអ្នកទាំងពីរត្រូវបានលើកកិត្តិយសខ្ពស់យ៉ាងនេះ?

ចម្លើយសម្រាប់សំណួរនេះ គឺដោយសារតែពួកគាត់ជាមនុស្សគន្លឹះក្នុងផែនការចាប់លោក កឹម សុខា ដាក់គុក និងលេងល្បែងនយោបាយរំលាយគណបក្សសង្គ្រោះជាតិ ដែលជាល្បិចកលជួយលោក

គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ជ្រួលច្របល់ខ្លាំងណាស់។ លោកបានពន្យល់ថា គណបក្សសង្គ្រោះជាតិ ដណ្តើមបានសន្លឹកឆ្នោតទូទាំងប្រទេស ជិត ៤៤% ប្រកៀកប្រកិតគ្នានឹងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេង ៥០% ក្រោយពីប្រឹងប្រែងប្រែប្រួលដែលជាការរិះគន់របស់មជ្ឈដ្ឋាននានាជាពិសេសប្រជាពលរដ្ឋម្ចាស់សន្លឹកឆ្នោតអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។

គណបក្សសង្គ្រោះជាតិ ដណ្តើមបានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាង ៥



ហ៊ុន សែន ឱ្យបន្តតំណែងជានាយករដ្ឋមន្ត្រីចាំផ្ទះបាន។

ពាន់នាក់នៅទូទាំងប្រទេស ប្រកៀកគ្នានឹងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជាង ៦ ពាន់នាក់។

អ្នកវិភាគនយោបាយ និងជាអនុប្រធាន



ក្រុមប្រឹក្សាភិបាលចលនាសិទ្ធិមនុស្សដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់ The Cambodia Daily ថា លទ្ធផលផ្លូវការនៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ ក្នុងខែមិថុនា ឆ្នាំ២០១៧ បានធ្វើឱ្យ

បើប្រៀបធៀបលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ កន្លងទៅនេះ គណបក្សសង្គ្រោះជាតិ នៅចាញ់ប្រៀបគណបក្សប្រជាជនកម្ពុជាតែបន្តិចបន្តួចមែន ប៉ុន្តែបើគេប្រមូលទិន្នន័យនៃ

ការបោះឆ្នោតតាមមណ្ឌលនីមួយៗ ជាពិសេសនៅមណ្ឌលធំៗទៅបែងចែកជាអាសនៈសភាតាមរូបមន្តសព្វថ្ងៃវិញ គណបក្សសង្គ្រោះជាតិសម្លឹងឃើញរួចជាសម្រេចទៅហើយនូវការឈ្នះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០១៨។

លោក គឹម សុខ អះអាងថា នេះជាមូលហេតុចម្បងដែលលោក អូន ព័ន្ធមុនីរ័ត្ន និងលោក កើត វិទូ រួមគ្នាបង្កើតឧបាយកលនយោបាយកម្ទេចគណបក្សសង្គ្រោះជាតិ ឱ្យបានមុនឆ្នាំ២០១៨។

លោក ហ៊ុន សែន ពិតជាអ្នកសម្រេចចិត្តមែន ប៉ុន្តែលោក អូន ព័ន្ធមុនីរ័ត្ន ជាអ្នករៀបចំលេងល្បែងនេះ ដោយសហការគ្នាជាមួយលោក កើត វិទូ។

តើលោក អូន ព័ន្ធមុនីរ័ត្ន និងលោក កើត វិទូ បានធ្វើអ្វីជាចាំបាច់មុននឹងផ្តល់យោបល់ឱ្យលោក ហ៊ុន សែន ចាប់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដាក់គុកត្រពាំងផ្លុងទាំងយប់កាលពីខែកញ្ញា ឆ្នាំ២០១៧ នឹងឱ្យរំលាយគណបក្សសង្គ្រោះជាតិ នៅខែវិច្ឆិកា ឆ្នាំ២០១៧ នោះ?

លោក អូន ព័ន្ធមុនីរ័ត្ន ដែលជាប្រធានគណៈពង្រឹងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯមខេត្តកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងលោក កើត វិទូ ដែលជាមន្ត្រីពង្រឹងគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល កៀកនឹងលោក ហ៊ុន សែន ដែរ បានធ្វើការស្ទង់មតិជាសម្ងាត់មួយនៅស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម ជាតំបន់ដែលខ្លួនកាន់កាប់។ ល្បែងនេះ គឺលោក អូន ព័ន្ធមុនីរ័ត្ន និងលោក កើត វិទូ កាលពីខែកក្កដា ឆ្នាំ២០១៧ បានរៀបចំឱ្យមន្ត្រីគណបក្សប្រជាជនកម្ពុជាពីសហភាពសហព័ន្ធយុវជនរបស់លោក ហ៊ុន សែន ដើរតួនាទីជាក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលចុះទៅធ្វើការស្ទង់មតិពលរដ្ឋចំនួន ១ម៉ឺននាក់ក្នុងស្រុកទាំងពីរនេះ ដើម្បីចងជើងអំពីជំហរបស់ពលរដ្ឋនៅមូលដ្ឋានចំពោះគណបក្សសង្គ្រោះជាតិ។

តមកពីទំព័រទី ០៦ តើអ្នកណាជាមនុស្សគន្លឹះនាឲ្យ...

មានសំណួរជាច្រើនក្នុងចំណោមអ្នកស្ទង់មតិ មិនចំហនេះ ប៉ុន្តែមានសំណួរ៤ ដែលពួកអ្នកស្ទង់មតិផ្ដោតការប្រឆាំងបំផុត។

សំណួរទី១ សួរថា បើលោក សម រង្ស៊ី នៅក្រៅប្រទេស ហើយលោក គឹម សុខា ជាអ្នកដឹកនាំគណបក្សសង្គ្រោះជាតិ តើពលរដ្ឋគាំទ្រឬទេ? ពេលនោះប្រជាពលរដ្ឋប្រមាណ ៨៧% ឆ្លើយថាទៅទទួល។

សំណួរទី២ សួរថា បើលោក សម រង្ស៊ី ហ៊ានចូលប្រទេសកម្ពុជា នៅមុនការបោះឆ្នោតឆ្នាំ២០១៨ តើប្រជាពលរដ្ឋទៅទទួលឬទេ? ពេលនោះប្រជាពលរដ្ឋជាង ៧៦% ឆ្លើយថាទៅទទួល។ ពេលសួរថា ខ្លាចទេ(?) យ៉ាងហោចណាស់មានប្រជាពលរដ្ឋជាង ៦២% ឆ្លើយថា ទោះខ្លាចក៏នៅតែទៅទទួលដែរ។

សំណួរទី៣ សួរថា តើប្រជាពលរដ្ឋយល់យ៉ាងណាចំពោះគុណរបស់សម្តេចតេជោ ដែលខិតសាងផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ជាដើម? ពេលនោះប្រជាពលរដ្ឋ ៨២% ឆ្លើយថា ការសាងសង់

កំពុងដឹកនាំគណបក្សសង្គ្រោះជាតិនៅពេលនោះ។

សេណារីយ៉ោនៃល្បិចល្បងចាប់លោក គឹម សុខា ដាក់គុក និងផែនការរំលាយគណបក្សសង្គ្រោះជាតិ ក៏ទំនងជាកំណត់ដាក់លាក់ក្នុងពេលដឹងទិន្នន័យមិនចំហនោះដែរ គឺក្នុងអំឡុងពេលខែកក្កដា ឬដើមខែសីហា ឆ្នាំ២០១៧ ហើយនៅដើមខែសីហា ឆ្នាំ២០១៧ នោះហើយដែលលោក អូន ព័ន្ធមុនីរ័ត្ន ត្រូវបានស្នើដំឡើងគោរមងារជា «អគ្គបណ្ឌិតសភាចារ្យ»។

លោក ហ៊ុន សែន បានចាត់តាំងមនុស្ស៤នាក់ឲ្យធ្វើការរួមគ្នាជាបន្ទាន់ក្នុងគម្រោងកម្ទេចគណបក្សសង្គ្រោះជាតិរួមមានលោក ហ៊ុន ម៉ាណែត លោក កើត វិទូ លោក ជា សុផាវ៉ា និងលោក អូន ព័ន្ធមុនីរ័ត្ន។

ប្រភពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាដែលសុំលាក់អត្តសញ្ញាណ បាន

លោកត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីដែរ។ លោក ហ៊ុន ម៉ាណែត ទទួលការងារសន្តិសុខ ហើយលោក កើត វិទូ ធ្វើការងារសម្រួលផ្លូវច្បាប់។

ចាប់ពីខែសីហា ឆ្នាំ២០១៧ សន្តិសុខរាជធានីភ្នំពេញត្រូវបានរឹតបន្តឹងជាពិសេសក្រោមការបញ្ជារបស់លោក ហ៊ុន ម៉ាណែត។ នៅដើមខែកញ្ញា ឆ្នាំ២០១៧ លោក គឹម សុខា ដែលជាប្រធានគណបក្សសង្គ្រោះជាតិដ៏មានប្រជាប្រិយភាព ត្រូវបានចាប់ដាក់គុកទាំងយប់។

បន្ទាប់មកនៅខែវិច្ឆិកា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយចោល ហើយយកអាសនៈសភា និងក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សនេះទៅចែកឲ្យគណបក្សផ្សេងទៀត ផ្អែកតាមមាត្រាច្បាប់នានាក្នុងច្បាប់បោះឆ្នោត ច្បាប់គណបក្សនយោបាយ និងក្រមព្រហ្មទណ្ឌជាដើម ដែលរៀបចំចែងបម្រុងទុកជាសម្រេចដោយលោក កើត វិទូ។

កាលពីខែតុលា ឆ្នាំ២០១៧ ក៏បានបង្ហាញការយល់ឃើញថា ពលរដ្ឋខ្មែរម្ចាស់សន្លឹកឆ្នោតអាចនាំគ្នាប្តឹងសុំរំលាយគណបក្សកាន់អំណាចវិញបាន ចំពោះទង្វើមួយចំនួនរបស់គណបក្សនេះដែលធ្វើឲ្យពលរដ្ឋយ៉ាងច្រើនធ្លាក់ជាជនរងគ្រោះនៅកម្ពុជា ដូចដែលធានាដោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការធ្វើវិសោធនកម្មចុងក្រោយពាក់ព័ន្ធនឹងច្បាប់បោះឆ្នោតដើម្បីរឹបអូសយកអាសនៈគណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សផ្សេងទៀតដែលបានចាញ់ការបោះឆ្នោត គឺជាការធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស។

លោក គឹម សុខ បានលើកឡើងថា ស្ថានភាពរំលាយគណបក្សសង្គ្រោះជាតិនេះ ក្លាយជាវិបត្តិដែលប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោតភាគច្រើនលើសលប់ខឹងធំ



ជាការងាររបស់អ្នកឈ្នះឆ្នោត វាជារឿងធម្មតា។

សំណួរទី៤ សួរថា តើប្រជាពលរដ្ឋពិតជាចង់ដឹងអ្នកដឹកនាំមែនទេ? ពេលនោះប្រជាពលរដ្ឋជាង ៨៩% ឆ្លើយថា ចង់ដឹង។

ទិន្នន័យនេះត្រូវបានលោក អូន ព័ន្ធមុនីរ័ត្ន និងលោក កើត វិទូ នាំយកទៅពិភាក្សាជាមួយលោក ហ៊ុន សែន បន្ទាប់ពីប្រមូលបានក្នុងរយៈពេល ១០ថ្ងៃ។

ប្រភពពីផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជានៅចំការមន ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ The Cambodia Daily ថា រឿងនេះបានធ្វើឲ្យលោក ហ៊ុន សែន ខឹងសម្បាញខ្លាំងណាស់ ព្រោះដឹងច្បាស់ថាគាត់នៅសល់ប្រជាប្រិយភាពមិនដល់ ២០% ផង បើប្រៀបធៀបនឹងមេដឹកនាំគណបក្សប្រឆាំង លោក គឹម សុខា ដែល

ប្រាប់ The Cambodia Daily ថា លោក អូន ព័ន្ធមុនីរ័ត្ន បានពន្យល់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាកាលពីអំឡុងពាក់កណ្តាលខែសីហា ឆ្នាំ២០១៧ ថា មានជម្រើសតែពីរគត់ គឺទី១ បើទុកគណបក្សសង្គ្រោះជាតិ នោះគណបក្សប្រជាជននឹងចប់ និងទី២ បើរំលាយគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនសង្ឃឹមរស់ ទោះរស់ដោយលំបាក។

ពេលនោះ លោក អូន ព័ន្ធមុនីរ័ត្ន សួរផ្ទៃក្នុងថា តើព្រមឲ្យគណបក្សប្រជាជនកម្ពុជារស់ដោយលំបាក ឬចង់ឃើញគណបក្សប្រជាជនដួលធ្លាក់?

លោក អូន ព័ន្ធមុនីរ័ត្ន ជាមេក្រុមយុទ្ធសាស្ត្រ និងចាត់ចែងកិច្ចការហិរញ្ញវត្ថុសម្រាប់យុទ្ធនាការរួម។ លោក ជា សុផាវ៉ា ជាអ្នករ៉ាប់រងហិរញ្ញវត្ថុ ដែលក៏ធ្វើឲ្យ

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាននិយាយក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ភ្លាមៗថា ឆ្ពោះទៅរកការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងដំណើរការបោះឆ្នោតតាមការគ្រោងទុក។

នេះអាចជាការសារភាពថារដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា មិនខ្វល់អំពីអយុត្តិធម៌ចំពោះគណបក្សសង្គ្រោះជាតិនោះទេ ហើយខំលេងល្បែងបោះឆ្នោតបោកបន្លំ ដើម្បីបិទបាំងផែនការប្លន់អំណាច។ លោក គឹម សុខ ធ្លាប់បាននិយាយអំពីករណីនេះថា «ជាក្បួនប្លន់អំណាចអចិន្ត្រៃយ៍»។

ចំណែកឯលោកបណ្ឌិត ឡៅ ម៉ុងហៃ

ក្នុងចិត្ត។

ដូច្នេះ ដើម្បីអាចបញ្ជាឲ្យមានការប្រើកម្លាំងការពារអំណាចក្នុងគ្រាអាសន្នខ្លាចក្រែងមហាជនចេញតាមផ្លូវតវ៉ានោះ លោក កើត វិទូ បានប្រើលេសកូរ៉េ-១៩ ទៅបាំងមុខ បានផ្តល់កាដូឲ្យលោក ហ៊ុន សែន មួយទៀត គឺការធ្វើច្បាប់ស្តីពីការគ្រប់គ្រងប្រទេសស្ថិតក្នុងគ្រាអាសន្នដែលប្រកាសឲ្យប្រើនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។

លោក គឹម សុខ យល់ឃើញថា ច្បាប់នេះជាអាវុធនីតិវិធីដែលលោក កើត វិទូ រៀបទុកជាមធ្យោបាយឲ្យលោក ហ៊ុន សែន ប្រើជាលេសបញ្ចេញកម្លាំងការពារអំណាចក្នុងគ្រាគ្រោះអាសន្នរបស់គណបក្សប្រជាជនកម្ពុជាមកដល់។

អ្នកវិភាគនយោបាយរូបនេះបាន

តមកពីទំព័រទី ០២ មេដឹកនាំតាលីបង់ម្នាក់លេខមុខ...

ការដួលរលំនៃរដ្ឋាភិបាលអាហ្សហ្គានីស្ថាន បង្កើតអនាគតមិនច្បាស់លាស់សម្រាប់ ជនស៊ីវិល និងបញ្ហាប្រឈមសម្រាប់ សហរដ្ឋអាមេរិក។

ក្រុមតាលីបង់មិនបាននិយាយថា អ្នកណានឹងដឹកនាំចលនារបស់ពួកគេ ឬក៏ រដ្ឋាភិបាលរបស់ពួកគេនឹងដំណើរការ យ៉ាងដូចម្តេចនោះទេ។

អស់រយៈពេលពីរទសវត្សរ៍មក ក្រុម តាលីបង់បានបង្កើតរដ្ឋបាលសង្គ្រាមជាមួយ មេដឹកនាំដែលបានតែងតាំងសម្រាប់ខេត្ត នីមួយៗ ប្រព័ន្ធតុលាការ និងមេបញ្ជាការ យោធាប៉ុន្តែកម្រនឹងលេចមុខជាសាធារណៈ ណាស់។

មេដឹកនាំសាសនា Emir របស់ក្រុម នេះ Mullah Haibatullah Akhunzada ត្រូវ បានគេជឿថាមានមូលដ្ឋាននៅជិត Quetta ក្នុងប្រទេសប៉ាគីស្ថាន។ ប្រតិបត្តិ ការប្រចាំថ្ងៃត្រូវបានដឹកនាំដោយអ្នកតំណាង ពីរូបរបស់គាត់ គឺ Mullah Yacub ដែល ជាកូនប្រុសច្បងរបស់មេដឹកនាំទី១ គឺ Mullah Mohammad Oma និង Sirajuddin

Haqqani មេបញ្ជាការយោធារបស់ក្រុម។ រូបថតឯកសារដែលគ្មានកាលបរិច្ឆេទ ពីមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិអាមេរិក ស្តីពី ស្ថាបនិកតាលីបង់លោក Mullah Omar

លោក Ashley Jackson អ្នកជំនាញ ខាងការបោះបោរ និងជាអ្នកនិពន្ធសៀវភៅ អំពីជីវិតក្រោមការដឹកនាំរបស់តាលីបង់ បានមានប្រសាសន៍ថា “ចេតនាសម្ព័ន្ធដែល យើងឃើញឥឡូវនេះមិនមែនជាចេតនាសម្ព័ន្ធ ដែលយើងនឹងឃើញនៅពេលដែលពួកគេ ចូលមកក្នុងរដ្ឋាភិបាលទេ”។ “គ្មាននរណា ដឹងថាអ្នកណានឹងដឹកនាំចលនានេះទេ... គ្មាននរណាដឹងទេ ខ្ញុំដឹងច្បាស់ថា ពួក តាលីបង់មិនដឹងព្រោះពួកគេមិនទាន់និយាយ អ្វីសោះ”។

លោក Mullah Baradar ដែលបច្ចុប្បន្ន មានអាយុប្រហែល៥០ឆ្នាំ គឺជាឥស្សរជន សំខាន់នៅក្នុងចលនាតាលីបង់ ចាប់តាំងពី ក្រុមនេះបានលេចចេញមក។

មិត្តភាពរបស់គាត់ជាមួយស្ថាបនិក តាលីបង់ និងមេដឹកនាំចុងក្រោយ គឺ Mul-

lah Omar បានកើតឡើងជាច្រើនទសវត្សរ៍ មកហើយ។ Bette Dam អ្នកជំនាញតា លីបង់ និងជាអ្នក និពន្ធសៀវភៅ Mullah Omar និយាយថា អ្នកទាំងពីរបានជួបគ្នា នៅភាគខាងត្បូង Kandahar ដែលជា ស្រុកកំណើតរបស់ចលនាតាលីបង់ នៅពេលដែលពួកគេបានកាន់អំណាចប្រឆាំង នឹងស្រីបៀតបៀនពីការលុកលុយឆ្នាំ១៩៧៩ ។

លោក Mullah Baradar បានបង្ហាញថា ខ្លួនគាត់ជាមេបញ្ជាការយោធាដែលមាន ជំនាញក្នុង កំឡុងពេលដែលតាលីបង់ កាន់កាប់អាហ្សហ្គានីស្ថានក្នុងឆ្នាំ១៩៩៤។ នៅពេលដែលក្រុមនេះត្រូវបានបង្ខំឱ្យ រស់នៅលាក់ខ្លួន បន្ទាប់ពីការលុកលុយ របស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០១ ដំបូង គាត់បានព្យាយាមចុះចាញ់ និងបន្ទាប់មក បានដើរតួនាទីកណ្តាលក្នុងការបង្រួបបង្រួម ក្រុមវិញ ហើយប្រែទៅជាធ្វើការបោះបោរ។

លោកស្រី Dam និយាយថា “គាត់ គឺជាអ្នកដែលបានចុះចាញ់លោក Hamid Karzai នៅខែធ្នូ ឆ្នាំ២០០១” ដោយសំដៅ ទៅលើប្រធានាធិបតីមួយរូបអាហ្សហ្គានីស្ថាន បន្ទាប់ពីពួកតាលីបង់ធ្លាក់ពីអំណាច។

លោក Mullah Baradar ត្រូវបានគេ ចាត់ទុកថាជាមេបញ្ជាការជាន់ខ្ពស់តា

លីបង់ ដែលភាគច្រើនទំនងជាចូលរួមក្នុង កិច្ចចរចាសន្តិភាពជាមួយរដ្ឋាភិបាល អាហ្សហ្គានីស្ថាននិងអ្នកគាំទ្រលោកខាងលិច។ គាត់បានព្យាយាមម្តងទៀតដើម្បី ចរចារកដំណោះស្រាយនៅពាក់កណ្តាល នៃជម្លោះនេះដោយមានទំនាក់ទំនងសម្ងាត់ ជាមួយរដ្ឋាភិបាលរបស់លោក Karzai មុន ពេលគាត់ត្រូវបានភ្នាក់ងារអាមេរិក និង ប៉ាគីស្ថានចាប់ខ្លួននៅដើមឆ្នាំ២០១០ ។

លោក Ibraheem Bahiss ទីប្រឹក្សា សម្តីអាហ្សហ្គានីស្ថានជាមួយក្រុមវិបត្តិ អន្តរជាតិនិយាយថា “គាត់គឺជាមនុស្ស សំខាន់បំផុតម្នាក់របស់តាលីបង់ ពីព្រោះ គាត់នៅជាមួយតាលីបង់តាំងពីថ្ងៃដំបូង និងជាកម្លាំងចម្រុញនៅក្នុងដំណាក់កាល សំខាន់នៃចលនា” ។

អស់រយៈពេលជាច្រើនឆ្នាំបន្ទាប់ពី ការចាប់ខ្លួន លោក Karzai ជាស្ថិតនៅក្នុង សាខាមាន ឥទ្ធិពលដូចគ្នានៃកុលសម្ព័ន្ធ Pashtun Durrani ដូចលោក Mullah Baradar បានសង្កត់ប្រទេសប៉ាគីស្ថានឱ្យ ដោះលែងមេដឹកនាំតាលីបង់ ដោយ សង្ឃឹមថា ការដោះលែងរបស់គាត់អាច ជួយឱ្យមានការចរចាសន្តិភាពជាមួយក្រុម

តទៅទំព័រទី១៤

ពេទ្យចាប់សរសៃ វេជ្ជ. Hai N. Huynh

Chiro Health & Rehab, Inc.

ប្រសិនបើលោកអ្នកមានរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ សូមអញ្ជើញមក Chiro Health & Rehab សម្រាប់ការវាយតម្លៃ និងព្យាបាលរបួសឱ្យបានរហ័ស។ ថ្វីបើជាក់ហុសអ្វីក៏ដោយលោកអ្នក ត្រូវបានធានារ៉ាប់រង។ គ្មានការចំណាយពីហោប៉ៅរបស់លោកអ្នកទេ។ ការវិយាល័យរបស់យើងមានបំពាក់គ្រឿងប្រឹក្សា និងវេជ្ជបណ្ឌិត Dr. Huynh មានបទពិសោធន៍ជាង២០ ឆ្នាំ ក្នុងការព្យាបាលរបួសដោយគ្រោះថ្នាក់ចរាចរណ៍។ ផងដែរយើងធ្វើការព្យាបាល មានដូចខាងក្រោម៖

ម៉ោងធ្វើការ: ថ្ងៃច័ន្ទ ដល់ សុក្រ
០៩:០០ ព្រឹក - ០៩:០០ ល្ងាច
០១:០០ យប់ - ០២:០០ រសៀល បិទ-អាហារថ្ងៃត្រង់
ការណាត់ជួបរៀងរាល់ថ្ងៃសៅរ៍

- ឈឺក • ឈឺខ្នង • ឈឺស្មា • ឈឺសាច់ដុំ • ឈឺក្បាល
- គ្រិចថ្លោះ • subluxation • ឈឺឆ្អឹងខ្នង
- sciatica • ម្តេចដោយការទោលទាត់
- ជំងឺសន្លាក់ • ម្តេចឆ្អឹង • រោគសរសៃប្រសាទ
- ថែទាំសុខភាពពន្យារ

ផ្លូវ 6 Pine Street Lowell, MA 01851
 ទូរស័ព្ទលេខ (978) 221-6449 ហ្វាក៖ (978) 710-4185

ធ្វើការណាត់ជួបក្នុងថ្ងៃតែមួយ សម្រាប់អ្នកជំងឺថ្មី
Chiro Health & Rehab, Inc.

តមកពីទំព័រទី ០៤

ការបោះឆ្នោតបឋមនៅឡូវែល...

ខ្មែរម្នាក់ៗមិនទទួលបានព័ត៌មានទេក្នុងពេលនៃការបោះឆ្នោតបឋមនេះ។




Ryan Rourke, an insurance executive, and former Highland sports Coach & Board President.

លោក រ៉ាយរ៉ាន់ រូកខ័រ នាយកប្រតិបត្តិធានារ៉ាប់រង និងជា

អតីតប្រធានគ្រូបង្វឹក និងក្រុមប្រឹក្សាភិបាលតំបន់ហៃឡែន។

District 7: Lower Highlands & Acre ស្រុកទី ៧៖ ឡូវែល ហៃឡែន និងអាខ័រ



Kamara Kay, He and his family survived Khmer Rough era from 1975-



1979, settled in Lowell, Massachusetts in 1982, a graduate of Lowell High School, class of 1991. He

received a Bachelor of Arts degree from Norwich University and a Master of Science from DeVry University.

កាម៉ារ៉ា ខៃ គាត់ និងគ្រួសារបានរួចផុតពីសម័យខ្មែរក្រហម ពីឆ្នាំ១៩៧៥-១៩៧៩ បានតាំងទីលំនៅនៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត នៅឆ្នាំ១៩៨២ គាត់បានបញ្ចប់ការសិក្សានៅវិទ្យាល័យឡូវែល ឆ្នាំ១៩៩១ ។ គាត់ទទួលសញ្ញាបត្រផ្នែកសិល្បៈពីសាកលវិទ្យាល័យ ណូវិច និងអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រពីសាកលវិទ្យាល័យ ដេវ៊ី។

David Ouellette, served on various non-profit boards in Lowell, former Board President for C.B.A, worked as former Senior Code Enforcement Officer for the City of Lowell, now working

as Health Director Town of Dracut.

លោក ដេវីដ អូឡេត បម្រើការនៅក្រុមប្រឹក្សាមិនរកកម្រៃជាច្រើននៅទីក្រុងឡូវែល រួមទាំងជាប្រធានក្រុមប្រឹក្សាភិបាល ស៊ី ប៊ី អេ គាត់ធ្វើការជាអតីតមន្ត្រីអនុវត្តក្រមព្រហ្មទណ្ឌជាន់ខ្ពស់នៃទីក្រុងឡូវែល ឥឡូវនេះ កំពុងធ្វើការជាប្រធានផ្នែកសុខាភិបាល ទីក្រុងដ្រាកូត។



Paul Yem, Came United States at the end of Vietnam War, adopted by an American family in California,

in 1981, he moved to Lowell to help with refugee settlement. In 2002, he opened his own real estate office and has been a successful in in real estates.

ផល យ៉ែម បានមកសហរដ្ឋអាមេរិកពេលចប់សង្គ្រាមវៀតណាម គាត់ត្រូវបានយកមកចិញ្ចឹមដោយគ្រួសារជនជាតិ

អាមេរិកនៅរដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ១៩៨១ គាត់បានផ្លាស់ទៅទីក្រុងឡូវែល ជួយធ្វើការងារផ្នែកការតាំងទីលំនៅជនភៀសខ្លួន។ នៅឆ្នាំ២០០២ គាត់បានបើកការិយាល័យអចលនទ្រព្យផ្ទាល់ខ្លួន និងទទួលបានជោគជ័យក្នុងវិស័យអចលនទ្រព្យ។

If you are unsure which district you live in, you can find it by visiting LowellMA.Gov/FindMyDistrict and enter your zip code: <https://lowell.maps.arcgis.com/apps/View/index.html?appid=8b89eeb6de5c418ea4b3c9191e4e8c65>

ប្រសិនបើអ្នកមិនប្រាកដថាអ្នករស់នៅស្រុកណាមួយទេ អ្នកអាចស្វែងរកវាបានដោយចូលទៅកាន់ [LowellMA.Gov/FindMyDistrict](https://lowell.maps.arcgis.com/apps/View/index.html?appid=8b89eeb6de5c418ea4b3c9191e4e8c65) ហើយបញ្ចូលលេខកូដតំបន់របស់អ្នក៖ <https://lowell.maps.arcgis.com/apps/View/index.html?appid=8b89eeb6de5c418ea4b3c9191e4e8c65>

You also can find voting locations here: <https://www.lowellma.gov/322/Polling-Locations>

អ្នកក៏អាចស្វែងរកទីតាំងបោះឆ្នោតនៅទីនេះ៖ <https://www.lowellma.gov/322/Polling-Locations>



LEGEND
MOTOR GROUP, INC.

អាចជួលជួលរថយន្ត លេចល

មានសេវាជួលជួលរថយន្តគ្រប់ប្រភេទ
រយៈពេល ប៉ះ បុក ខូចខាត និងក្រពើតមែន រឺទេ ?

ទូរស័ព្ទ 978-458-2085

COLLISION REPAIR

BEEN IN AN ACCIDENT?
FROM DENTS TO TOTALED,
WE CAN FIX IT ALL.



យើងរៀបចំសេវាជួលរថយន្ត នៅពេលត្រូវការ, ធ្វើការជាមួយនិង
ក្រុមហ៊ុនធានារ៉ាប់រងរបស់លោកអ្នកនិងរៀបចំរាល់ឯកសារទាំងអស់។
ការពេញចិត្តរបស់លោកអ្នក គឺជាអាជីវកម្មរបស់យើង។

115 Rock St. Unt #7 Lowell, MA 01854

ក្រុមហ៊ុនអចលនៈទ្រព្យ អ៊ីប៊ីន រាល់អ៊ីស្តេក

URBAN REAL ESTATE

មជ្ឈមណ្ឌលផ្តល់សេវា
ជួលលំនៅដ្ឋាន



ជាញើល តាន
ភ្នាក់ងារអចលនៈទ្រព្យ

Daniel Tan
Real Estate Agent
Cell: 978-902-6354

**Residential
Leasing Center**

508 Westford Street • Lowell, MA 01851
(978) 454-0444

ក្រុមហ៊ុនធានារ៉ាប់រង ខេមបេ អ៊ីនស្វ័រិន អេស៊ីនស៊ី

KK Insurance Agency, Inc.

រថយន្ត • លំនៅដ្ឋាន • អាជីវកម្ម
Car • Home • Business

**508 Westford Street
Lowell, MA 01851
978-970-2212**

kk@kkinsurancema.com



មណ្ឌលពិនិត្យសុខភាពទូរំរេង

Lowell Primary Care Center

លោកវេជ្ជបណ្ឌិត ម៉ី សុខារិទ្ធ, M.D.
Sokharith Mey, M.D.

លោក ចាន់ ទូច , C.N.P.
Chhan Touch, C.N.P.



ឥឡូវនេះបើកទទួលយកអ្នកជំងឺថ្មី

Now Accepting New Patients

ជំងឺទូទៅ
Family Medicine

&

សុខភាពផ្លូវចិត្ត
Behavioral Health

អាសយដ្ឋាន

1075 Westford Street, Unit 204 • Lowell, MA 01851 • (978) 455-7992

ទទួលយកម៉ាសហ្វើល, មេឌីយ៉ែ និងធានារ៉ាប់រងសុខភាពផ្សេងៗទៀត
បុគ្គលិករបស់យើងខ្ញុំនិយាយភាសាខ្មែរ

We Accept MassHealth, Medicare and Other Health Insurances
Our Staff Speaks Khmer • Plenty of Free Parking

តមកពីទំព័រទី ០៦

ទឹកជំនន់បណ្តាលមកពីព្យុះIDA...

ដោយគ្មានថាមពល។ ស្ថានភាពគ្រោះអាសន្ននៅតែមានសុពលភាពនៅទូទាំងតំបន់គិតត្រឹមពាក់កណ្តាលថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមមន្ត្រីបានរកវិធីដោះស្រាយការខូចខាត។

ទីតាំងដែលមានមនុស្សស្លាប់ដោយសារព្យុះ

មនុស្សជាង ៤០ នាក់បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅក្នុងតំបន់ញូវយ៉ក កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ ផែនទីនេះបង្ហាញពីទីតាំងដែលមានមនុស្សស្លាប់។

រង្វង់ធំបង្ហាញពីកន្លែងដែលមានមនុស្សស្លាប់ច្រើនជាងម្នាក់នៅក្នុងទីតាំងមួយ។

ផ្ទៃដីសេតវិមាន ប្រធានាធិបតីបៃដិន បានមានប្រសាសន៍ថា ការខូចខាតបានបង្ហាញថា “ជាព្យុះ ខ្លាំង និងមានវិបត្តិអាកាសធាតុខ្លាំងនៅទីនេះ” ជាអ្វីដែលលោកហៅថា “ជាបញ្ហាប្រឈមដ៏ធំនាពេល បច្ចុប្បន្នរបស់យើង”។

នៅសន្និសីទសារព័ត៌មានមួយនៅ Queens នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកស្រី Kathy C. Hochul អភិបាលក្រុងញូវយ៉ក មានប្រសាសន៍ថា លោកស្រីបានទទួលការហៅទូរស័ព្ទពីលោក បៃដិន “ឲ្យផ្តល់ជំនួយណាមួយ” ខណៈដែលរដ្ឋបានវាយតម្លៃការខូចខាតពីព្យុះ Ida។ លោកស្រីមានប្រសាសន៍ពីការតំណាងធ្វើឲ្យមានប្រក្រតីថ្មីឡើងវិញ។ នៅថ្ងៃព្រហស្បតិ៍ចុងសប្តាហ៍នេះ លោក បៃដិន បានអនុម័តសេចក្តីប្រកាសគ្រោះអាសន្នមួយសម្រាប់ក្រុងញូវយ៉ក និងញូវជីស៊ី ដែលអនុញ្ញាតឱ្យទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះគ្រោះមហន្តរាយ។

លោកស្រីមានប្រសាសន៍ថា “យើងត្រូវព្យាករណ៍អំពីបញ្ហាទាំងនេះ ហើយត្រូវត្រៀមខ្លួនជាមុន” ។

ជំនន់ទឹកភ្លៀងកាលពីថ្ងៃពុធមានកម្ពស់ជាងកន្លះហ្វីតបានធ្លាក់ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះបានប្រែក្លាយផ្លូវនិងស្ថានីយ៍ថ្លើងក្រោមដីទៅជាទន្លេ។ អ្នកជួយសង្គ្រោះបន្ទាន់តាមទូកបាន

ជួយសង្គ្រោះមនុស្សដែលជាប់នៅលើដំបូលរថយន្ត។ មនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញពីថ្នល់ និងផ្លូវក្រោមដី។ ព្យុះកំបុតត្បូងនៅភាគខាងត្បូងរដ្ឋញូវជីស៊ី បានបណ្តាលឱ្យផ្ទះជាច្រើនខ្ទង់បាក់រាបដល់ដី។ របាយការណ៍បឋមមួយ ចេញដោយសេវាកម្មអាកាសធាតុជាតិបានកំណត់ថា ព្យុះដែលបានវាយប្រហារលើ



Mullica Hill, N.J., មានកម្លាំង F-3 មានកម្លាំងខ្យល់ប្រមាណ ១៥០ ម៉ែលក្នុងមួយម៉ោង។ កម្ពស់ទឹកទន្លេមួយចំនួននៅរដ្ឋ New Jersey និង Pennsylvania នៅតែបន្តឡើង។

ព្យុះ IDA បាននាំទឹកភ្លៀងច្រើនម៉ោងជាប្រវត្តិសាស្ត្រដល់ក្រុងញូវយ៉ក និងញូវជីស៊ី

រោងនីមួយៗតំណាងឱ្យមួយម៉ោងដែលកត់ត្រាបរិមាណទឹកភ្លៀងនៅ Newark ។

៣ អ៊ីញក្នុងមួយម៉ោង
ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១

ចន្លោះពីម៉ោង៨ យប់ ដល់ម៉ោង៩ យប់ ព្យុះ Ida បានធ្លាក់ភ្លៀង ៣,២៤ អ៊ីញនៅ Newark មានភ្លៀងធ្លាក់ជិតមួយអ៊ីញច្រើនជាងកំណត់ត្រាមុនក្នុងឆ្នាំ២០០៦ ។

៣ អ៊ីញក្នុងមួយម៉ោង
ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៦

ព្យុះផ្តុំនូវផ្ទះធ្លាក់បាននាំឱ្យមានភ្លៀងធ្លាក់មួយម៉ោងសរុប ២,៣៥ អ៊ីញ ចន្លោះពីម៉ោង៤ រសៀល និងម៉ោង ៥ ល្ងាច

ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១
ព្យុះ Ida ក៏បាននាំទឹកភ្លៀងក្នុងមួយម៉ោងខ្ពស់បំផុតលើកទី៧ ដោយធ្លាក់ភ្លៀង ១,៨២ អ៊ីញនៅចន្លោះម៉ោង ៩ យប់ និងម៉ោង ១០ យប់។

សំគាល់៖ សរុប រាយការណ៍សំរាប់ចន្លោះរយៈពេលមួយម៉ោង ដូចដែលបានកំណត់ដោយ METAR បញ្ចប់នៅនាទីទី៥៣ ឬ ៥៤ នៃម៉ោង។ ឧទាហរណ៍ មួយ



ម៉ោងកត់ត្រាចាប់ផ្តើមនៅម៉ោង៣ រសៀលតាមពិតចាប់ផ្តើមនៅម៉ោង ២ និង៥៣នាទីរសៀល នេះជាការវិភាគរបស់ Aatish Bhatia ។

ប្រភព៖ សាកលវិទ្យាល័យរដ្ឋ Iowa I.E.M. ចំនួនទឹកភ្លៀងសរុបប្រចាំម៉ោងដែលបានគណនា ។

ភ្លៀងបានបំបែកឥទ្ធិកម្មត្រឹមតែ១១ ថ្ងៃមុនព្យុះត្រូពិច Henri ដោយមានការព្រមានពីអ្នកវិទ្យា សាស្ត្រអាកាសធាតុអំពីភាពប្រក្រតីថ្មីនៅលើភពផែនដីក្តៅ៖ ខ្យល់ក្តៅទប់ទឹកបានច្រើន និងធ្វើឲ្យ ព្យុះប្រមូលផ្តុំកម្លាំងបានលឿន និងធំជាងមុន។

ខ្សែថ្លើងក្រោមដីជាច្រើននៅទីក្រុងញូវយ៉ក នៅតែផ្អាកដំណើរការរហូតដល់ល្ងាចថ្ងៃព្រហស្បតិ៍។ អាកាសយានដ្ឋានត្រូវបានបើកឡើងវិញ ប៉ុន្តែជើងហោះហើររាប់រយត្រូវបានលុបចោល។

ប៉ូលីសបាននិយាយថា នៅទីក្រុងញូវយ៉កអ្នកស្លាប់មានអាយុចាប់ពីក្មេងប្រុសអាយុ ២ ឆ្នាំ រហូតដល់ស្រ្តីអាយុ ៨៦ ឆ្នាំ។ អ្នកខ្លះបានលង់ទឹកស្លាប់នៅក្នុងបន្ទប់ក្រោមដីនៅ Queens ជាកន្លែងប្រព័ន្ធ ស្នាក់នៅបណ្តោះអាសន្ន និងភាគច្រើនរស់នៅ

ដោយខុសច្បាប់។

នៅរសៀលថ្ងៃព្រហស្បតិ៍ លោក Philip D. Murphy អភិបាលរដ្ឋញូវជីស៊ីបានប្រកាសថា យ៉ាងហោចណាស់មនុស្ស២៣នាក់នៅក្នុងរដ្ឋនេះបានស្លាប់។ មន្ត្រីក្នុងតំបន់បាននិយាយថា មានមនុស្ស៤នាក់ ត្រូវបានគេរកឃើញស្លាប់នៅក្នុងអគារផ្ទះល្វែងមួយនៅ Elizabeth និងមនុស្ស ២នាក់ បានស្លាប់នៅ Hillsborough ជាប់នៅក្នុងថ្នល់របស់ខ្លួន។ មនុស្សម្នាក់ទៀតស្លាប់ នៅ Passaic រដ្ឋ NJ ជាកន្លែងដែលទន្លេ Passaic ទឹកឡើងលិចច្រាំងនិងមានត្រីឡើងតាមដងផ្លូវ។

Ned Lamont អភិបាលនៃរដ្ឋ Connecticut បានប្រកាសថា រដ្ឋនឹងបង្វត់ទង់ជាតិមកនៅត្រឹមពាក់ កណ្តាលដើម្បីគោរពដល់លោក Brian Mohl ដែលជាពលបាលប៉ូលីសរដ្ឋដែលស្លាប់ដោយសារតែថ្ងៃមួយរបស់គាត់ត្រូវទឹកជំនន់លិច។

ភ្លៀង ៣.១៥ អ៊ីញ បានធ្លាក់នៅ Central Park រយៈពេលមួយម៉ោងនៅថ្ងៃពុធនេះ បានធ្វើឱ្យកម្រិតទឹកភ្លៀង ១ ម៉ោងមានកម្រិត៩៤ អ៊ីញបំបែកឥទ្ធិកម្មនៅថ្ងៃទី២១ ខែសីហា។ សេវាកម្មអាកាសធាតុជាតិ កំពុងព្យាយាមពណ៌នាអំពីកម្រិតគ្រោះថ្នាក់បានប្រកាសភាពអាសន្នទឹកជំនន់នៅក្រុងញូវយ៉កជាលើកដំបូង។

នៅសង្កាត់ Bergen ជាតំបន់មានប្រជាជនច្រើនបំផុតនៅរដ្ឋញូវជីស៊ី លោក James Tedesco នាយកប្រតិបត្តិសង្កាត់និងជាអតីតអ្នកពន្លត់អគ្គីភ័យបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “យើងមិនបានបញ្ចប់កុំឲ្យមានការបំផ្លិចបំផ្លាញទេទាំងស្រុងនៅឡើយទេ ប៉ុន្តែជិតបញ្ចប់ហើយ វាអាក្រក់ណាស់ ខ្ញុំមិនដែលជួបប្រទះទេ”។

របាយការណ៍មានការរួមចំណែកដោយ Anne Barnard, Jonah E. Bromwich, Maria Cramer, Isabella Grullón Paz, Matthew Haag, Jesus Jiménez, Michael Levenson, Eduardo Medina, Andy Newman, Azi Paybarah, Derrick Bryson Taylor, Neil Vigdor Ali Watkins និង Ashley Wong

អ្នកក្រុងញូវយ៉កបានព្យាយាម
តទៅទំព័រទី ១៣

កម្មវិធីជំនួយផ្នែកថែទាំសុខភាពតាមផ្ទះ



ហើយមិនចង់ចាកចេញពីលំនៅដ្ឋានខ្លួនឯង ឬមិនចង់បែកពីក្រុម គ្រួសារដែលបានរស់នៅ
ជាមួយគ្នាជាយូរមកហើយ ។ សេវាថែទាំសុខភាពមួយទល់មួយដល់ផ្ទះលោកអ្នកតែម្តង ។
At no Cost to you

សេវាថែទាំសុខភាពមួយទល់មួយដល់ផ្ទះលោកអ្នកដោយមិនគិតថ្លៃអ្នកនឹងត្រូវបានថែទាំដោយក្រុមបុគ្គលិក
ខ្មែរដែលមានវិជ្ជាជីវៈពី នេស (Nurse), Case Manager និង Home Health Aide
បុគ្គលិកមានសណ្តានចិត្តល្អ ទន់ភ្លន់ និងមានការគោរពទំនៀមទម្លាប់ខ្មែរ ។ បំរើសេវាក្នុងតំបន់ Lowell,
Lynn, Revere, Boston និងតំបន់ជុំវិញ



ដើម្បីអាចទទួលបានកម្មវិធីនេះបានលោកអ្នកត្រូវមានលក្ខណៈដូចខាងក្រោម :

- រស់នៅផ្ទះរដ្ឋ
 - អាយុ ២២ ឆ្នាំឡើងទៅ
 - មានហិរិលស្តង់ដា
- ផលប្រយោជន៍ទទួលបាន :**
- ការថែទាំផ្ទាល់ខ្លួនមួយ ទល់មួយក្នុងផ្ទះរបស់អ្នករាល់ថ្ងៃមួយ
 - ថ្ងៃមួយម៉ោងលើការរស់នៅប្រចាំថ្ងៃ
 - ជំនួយលើការគ្រប់គ្រងថ្នាំសង្កត់អ្នក
 - ផែនការថែទាំសុខភាពផ្ទាល់ខ្លួនមួយ ដែលធ្វើឡើងដោយគ្រូពេទ្យ និងខេសមាឌីយ៉េ
 - វាយតម្លៃលើសេចក្តីត្រូវការជាប្រចាំជាបន្តបន្ទាប់
 - សមាជិកអាចទាក់ទងមក២៤ម៉ោង

To be eligible for GAFC you must:

- live in subsidized or public housing
 - age 22 years and older
 - eligible for Masshealth Standard
- Benefits you will get:**
- personal care service in your home,
 - Medication Managemant
 - an individual care plan developed by a registered nurse and case manager
 - ongoing monitoring of needs
 - 24-hour access to services

ដើម្បីចុះឈ្មោះសូមទាក់ទងមក

To register, please contact:

Tel: (978)735-4955, Fax: (978) 735-4956
Office: 144 Merrimack St., Suite 404. Lowell, MA 01852

តមកពីទំព័រទី ១១ ទឹកជំនន់បណ្តាលមកពីព្យុះIDA...

ជួយសង្គ្រោះអ្នកជិតខាងពីទឹកជំនន់បណ្តាលមកពីព្យុះ Ida។ ពេលខ្លះ ពួកគេមិនអាចសង្គ្រោះបាន។

Roxanna Florentino ពិនិត្យមើលការខូចខាតនៅក្នុងបន្ទប់ក្រោមដីនៃអគារដែលនាងរស់នៅក្នុង ទីក្រុង Brooklyn កាលពីថ្ងៃព្រហស្បតិ៍។ អ្នកជិតខាងរបស់នាងឈ្មោះ Roberto Bravo បានស្លាប់នៅទីនោះកាលពីយប់ថ្ងៃពុធដោយសារទឹកបានហូរចូល។ រូបថត៖ Anna Watts សម្រាប់កាសែត The New York Times

ទឹកភ្លៀងបណ្តាលមកពីព្យុះ Ida បានហូរកាត់តាមទ្វារ និងបង្ហូរចំបង្គោលក្រោមដីនៅទីក្រុងញូវយ៉កដោយប្រែក្លាយកន្លែងប្រចាំថ្ងៃទៅជាអន្ទាក់មរណៈ។

នៅ Woodside, Queens, លោកស្រី Deborah Torres បាននិយាយថា លោកស្រីបានឮការស្រែកអង្វរដ៏អស់សង្ឃឹមចេញពីបន្ទប់ក្រោមដីរបស់គ្រួសារដែលមានសមាជិកបីនាក់រស់នៅ មានទាំងទារកទើបនឹងកើត ផងដែរ។

នៅពេលទឹកបានហូរចូលអគារប្រហែលម៉ោង១០យប់កាលពីថ្ងៃពុធលោកស្រី Torres បាននិយាយថា លោកស្រីបានឮសម្លេងក្រុមគ្រួសារស្រែកហៅអ្នកជិតខាងម្នាក់ទៀតឈ្មោះ Choi Sledge ។ លោកស្រី Sledge បានអង្វរក្រុមគ្រួសារឱ្យរត់គេចខ្លួន។

ទោះយ៉ាងណានៅគ្រាដែលទឹកធ្លាក់មានកម្លាំងខ្លាំងពេក ទឹកបានរារាំងមិនឱ្យនរណាម្នាក់ចុះទៅក្រោមដើម្បីជួយបានទេ។

លោកស្រី Torres ដែលរស់នៅជាន់ទីមួយបាននិយាយថា “វាមិនអាចធ្វើអ្វីបានទេ” ។ “វាដូចជាអាងទឹកអញ្ចឹង”។

ក្រុមគ្រួសារទាំងមូល គ្មាននរណាម្នាក់បានរួចជីវិតទេ។

Darlene Lee អាយុ៤៨ ឆ្នាំ ស្ថិតនៅក្នុងបន្ទប់ក្រោមដី ដែលជាកម្មសិទ្ធិរបស់ខ្លួនដូចជានៅ Central Parkway រដ្ឋ Queens ។ ទឹកជំនន់បានទម្លុះឡើងចូលតាមរយៈទ្វាររួតរាក់មួយនៅក្នុងផ្ទះល្វែងនិងទឹកចូលពេញយ៉ាងលឿន ដែលមាន

កម្ពស់ទឹកល្អក់ហូរចូលប្រហែល ៦ ហ្វីត។

ទឹកបានធ្វើឱ្យលោកស្រី Lee ជាប់នៅក្នុងអគារ ដែលមានទ្វារខាងមុខធ្វើពីដែក និងស៊ុមទ្វារដែក ធ្វើឱ្យគាត់ជាប់មិនអាចគេចខ្លួនបាន។

លោកស្រី Patricia Fuentes ដែល



ជាអ្នកគ្រប់គ្រងអចលនទ្រព្យទើបតែឈប់ពីការងារនៅពេលដែលនាងឮសម្លេងលោកស្រី Lee ស្រែកឱ្យជួយនិងបានឃើញនាងជាប់។ លោកស្រី Fuentes បានរត់ទៅបន្ទប់រង់ចាំដើម្បីសុំជំនួយ ហើយលោក Jayson Jordan ដែលជាជំនួយការ និងលោក Andy Tapia ជាអ្នកថែទាំអគារ បានលោតតាមទ្វារកញ្ចក់ដែលបែកដើម្បីទៅជួបលោកស្រី Lee ។

ប៉ុន្តែពួកគេមិនអាចជួយសង្គ្រោះនាងបានទេ។ លោកស្រី Lee ជាប់ក្នុងទឹកហើយលោក Tapia បានព្យាយាមជួយនាងឱ្យងើបផុតពីទឹកត្រឹមចង្ការ។ នៅទីបំផុត

បុរសទាំងនោះអាចចាប់នាងចេញពីមាត់ទ្វារបានប៉ុន្តែវាយឺតពេលទៅហើយ។ លោកស្រី Lee ត្រូវបានស្លាប់ដោយព្យុះ។

នៅ Cypress Hills, Brooklyn, Ricardo Garcia ត្រូវបានភ្ញាក់ដឹងខ្លួនដោយសារទឹកឡើង ដែលគាត់និយាយថា បានផ្ទុះចូលតាមទ្វារបន្ទប់ក្រោមដីរួមរបស់គាត់នៅម៉ោងប្រហែល១០ និង១៥នាទីយប់។ មួយភ្លែតសោះវាឡើងដល់ត្រឹមជង្គង់ដល់

លោក De La Cruz អាយុ២២ ឆ្នាំបាននិយាយថា “ខ្ញុំស្ទើរតែស្លាប់នៅទីនេះ ខ្ញុំស្ទើរតែស្លាប់ទៅហើយ” ។

លោក De La Cruz បានទម្លុះទ្វារបន្ទប់គេងរបស់គាត់ដើម្បីរត់គេចខ្លួនមានតែខោខ្លីជាប់ខ្លួន។ លោក Garcia បាននិយាយថា គាត់ និងលោក De La Cruz បានឡើងទៅជាន់ទី១ ស៊ូជាមួយទឹកដែលហូរធ្លាក់តាមជណ្តើរ។

លោក De La Cruz បានរកឃើញអ្នកជិតខាងនៅជាន់ខាងលើរបស់គាត់ឈ្មោះ Roxanna Florentino ដែលបានរស់នៅក្នុងអគារនេះអស់រយៈពេល១៨ ឆ្នាំ។ នាងបាននិយាយថា នាងបានសម្រែកបុរសម្នាក់ទៀតឈ្មោះ Roberto Bravo អាយុ ៦៦ ឆ្នាំបានស្រែកឱ្យគេជួយពីបន្ទប់គេងខាងក្រោយនៅក្នុងបន្ទប់ក្រោមដី។

លោកស្រី Florentino បាននិយាយថា លោក Bravo បានអង្វរសុំជំនួយនិយាយជាភាសាអេស្ប៉ាញ ហើយអ្នកជិតខាងបានព្យាយាមទៅសង្គ្រោះគាត់។ ប៉ុន្តែទឹកហូរខ្លាំងចូលតាមទ្វារខាងមុខ និងតាមបង្អួច។ លោកស្រីលែងឮសម្រែកលោក Bravo ទៀត។

កាលពីថ្ងៃព្រហស្បតិ៍ ទឹកបានហាក់ឡើងយ៉ាងខ្លាំងនៅកន្លែងលោក Bravo ទឹកបុកទំលុះទ្វារនិងធ្វើឱ្យបាក់ពិដានដែលពុកផុយ។ ទង់ជាតិអេក្វាដ័រដែលព្យួរនៅលើជញ្ជាំងរបស់គាត់ត្រូវទឹកនិងប្រឡាក់ភក់កម្រាលឥដ្ឋពោរពេញដោយកំទេចកំទីរូបថតលោក Bravo ពាក់អាវក្នុងពិធីផ្លូវការមួយមានស្នាមប្រឡាក់ទឹក។

លោកស្រី Florentino បានហៅទូរស័ព្ទទៅលេខ ៩១១ បួនដងនៅម៉ោង ១០ និង១៥ នាទីយប់ មួយម៉ោងក្រោយមកក្រុមពន្លត់អគ្គិភ័យបានមកដល់។ ពួកគេបានស្រង់សាកសពលោក Bravo ។

លោកស្រីព្យាយាមគេង តែបានឮសម្លេងរបស់លោក Bravo ហៅជាលើកចុងក្រោយ។

លោកស្រីនិយាយថា “វាពិបាកណាស់នៅពេលមាននរណាម្នាក់សុំជំនួយ ហើយយើងមិនអាចជួយគេបាន” ។

— Jesse McKinley, Nate Schweber, Amanda Rosa និង Chelsia Rose Marcus

Ricardo Garcia ដែលរស់នៅក្នុងបន្ទប់ក្រោមដីនៃអគារ Cypress Hills បានជួយសង្គ្រោះអ្វីដែលគាត់អាចធ្វើបានចេញពីបន្ទប់របស់គាត់។ រូបថត៖ Anna Watts សម្រាប់កាសែត The New York Times

តមកពីទំព័រទី ០៨ មេដឹកនាំតាលីបង់ម្នាក់លេខមុខ...

ប្រការ ១

សួរ WSJ: អំពីខ្សែត្រៀមជួរមុខ ក្នុងឆ្នាំ២០១៨ ដើម្បីឆ្លើយតបទៅនឹង សម្ពាធរបស់អាមេរិក នៅទីបំផុត លោក Mullah Baradar ត្រូវបានប្រទេសប៉ាគីស្ថាន ដោះលែង។ ការសង្ស័យដំបូងៗ អំពីសិទ្ធិ អំណាច និងសុខភាពរបស់គាត់ បន្ទាប់ពី ការចាប់ខ្លួនជាច្រើនឆ្នាំ ត្រូវបានជួសជុល យ៉ាងឆាប់រហ័ស។

ចំពោះជនជាតិអាមេរិក គាត់បាន នាំមកនូវការផ្លាស់ប្តូរសម្លេងនៃការចរចា។ កន្លែងដែលការពិភាក្សាពីមុនឡើងកំដៅ អំពីការស្តាប់របស់ជនស៊ីវិល ដែលភាគី ទាំងសងខាងចោទប្រកាន់គ្នាពីអំពើហោរហៅ ផ្សេងទៀត លោក Mullah Baradar ត្រូវ បានគេឃើញថាកម្រឡើងសម្លេង របស់ គាត់ណាស់។

អ្នកចរចាបានពណ៌នាគាត់ថាជា មនុស្សស្ងប់ស្ងាត់ ពិបាកយល់ចិត្ត។ ប៉ុន្តែ នៅពេលកិច្ចពិភាក្សាកម្រិតការងារជាមួយ ជនជាតិអាមេរិកបានឈានដល់ភាពជាប់ គាំង លោក Mullah Baradar អាចពឹងពាក់ បាន ដើម្បីឈានចូល និងជួយសម្រួល មិនឲ្យមានការរាំងស្ទះ។ “គាត់មានភាពរស់ រាយរាក់ទាក់ ជារឿយៗតែងតែដើរចេញ ដើម្បីអនុញ្ញាតឱ្យអ្នកផ្សេងទៀតនៅក្នុង គណៈប្រតិភូនិយាយ។

មនុស្សម្នាក់ដែលដឹងពីសុន្ទរកថាបាន និយាយថា “គាត់មិនមែនជាមនុស្សដែល សំដីមាន ឥទ្ធិពលនៅក្នុងបន្ទប់នោះ ទេ” ។

ប៉ុន្តែអ្នកផ្សេងទៀតមានការខឹងសម្បារ ដោយសាររបៀបទំនាក់ទំនងដែលត្រូវ បានគេគ្រប់គ្រងយ៉ាងតឹងរ៉ឹង។ នៅក្នុង កិច្ចប្រជុំនាពេលថ្មីៗនេះជាមួយគណៈប្រតិភូ អឺរ៉ុប គាត់បានអានសេចក្តីថ្លែងការណ៍ មួយជាភាសាប៉ាសតូ (Pashto) មានការ

បកប្រែ ដែលវាលំបាកក្នុងការសន្ទនា។ អ្នកការទូតអឺរ៉ុបម្នាក់បាននិយាយថា “មានការសន្ទនាបែបស្មោះត្រង់តិចតួច ផ្នែកលើអ្វីដែលខ្ញុំអាចមើលឃើញអំពី បុគ្គលិកលក្ខណៈរបស់គាត់” ។

នៅក្នុងថ្ងៃដែលទីក្រុងកាប៉ូលដូល រលំ លោក Mullah Baradar គឺជាមុខមាត់ របស់អង្គការដែលបានសន្យាជាមួយ អ្នកការទូតអាមេរិកថា ពួកតាលីបង់នឹង មិនចូលទីក្រុងកាប៉ូលដូលទេ រហូតដល់ការ ជម្លៀសស្ថានទូតចេញចប់សព្វគ្រប់។ ប៉ុន្តែ បន្ទាប់ពីរដ្ឋាភិបាលបានភៀសខ្លួនដោយ គ្មានការជូនដំណឹង ក្រុមតាលីបង់បានវិល ចូលទីក្រុង។

ក្រុមនេះអះអាងថាខ្លួនបញ្ចៀសភាព វឹកវរ។ មន្ត្រីអន្តរជាតិត្រាន់តែអាចស្មាន បានថា នរណាជាអ្នកគ្រប់គ្រងពិតប្រាកដ

តែប៉ុណ្ណោះ។

ឥឡូវនេះ ក្រុមតាលីបង់កំពុងឈាន ចូលដល់ដំណាក់កាលមិនច្បាស់លាស់ បំផុតរបស់ខ្លួន។ ទីក្រុងកាប៉ូលដូលកំពុងមាន ភាពច្របូកច្របល់ របាយការណ៍ស្តីពីការ វាយដំ និងការសម្លាប់កំពុងពង្រីករាលដាល ពីការភ័យខ្លាចក្នុងចំណោមប្រជាជនហើយ អ្នកសង្កេតការណ៍អន្តរជាតិភ័យខ្លាចថា ក្រុមឱកាសនិយមអាចប្រើកន្លែងទំនេរ ចន្លោះប្រហោងដើម្បីប្តូរ និងសម្លាប់។ មនុស្សដែលស្គាល់ពីកិច្ចពិភាក្សានេះ បាននិយាយថា “ពួកគេបានយកប្រទេស យ៉ាងងាយស្រួល ប៉ុន្តែយើងក៏ធ្វើដូច្នេះដែរ បន្ទាប់ពីថ្ងៃទី១១ ខែកញ្ញា” ។ “គំនិតនៃ សង្គ្រាមស៊ីវិលអូសបន្លាយនៅតែអាចធ្វើ ទៅបាន”។

មន្ត្រីបស្ចិមប្រទេសនិយាយថា ពួកគេ សង្ឃឹមថា តាលីបង់នឹងគោរពអនុសញ្ញា អន្តរជាតិស្តីពីសិទ្ធិមនុស្ស និងរក្សាការពារ

សេរីភាពសម្រាប់ស្ត្រីដែលសម្រេចបាន ក្នុងកំឡុងពេលឥទ្ធិពល អាមេរិកជាច្រើន ទសវត្សរ៍។ ជាការតបស្នងវិញ អ្នកការទូត លោកខាងលិចកំពុងផ្តល់ភាពស្របច្បាប់ អន្តរជាតិ ហើយថែមទាំងអាចផ្តល់ជំនួយ ផងដែរ។

ថ្មីៗនេះ ដូចជាពីរខែមុន Mullah Baradar បានប្រកាសពីចំណាប់អារម្មណ៍ ក្នុងការចូលរួមជាមួយដៃគូអន្តរជាតិ និង ការបន្តវត្តមានអន្តរជាតិនៅទីក្រុងកាប៉ូល បើយោងតាមអ្នកការទូត។

“យើងនឹងឃើញ។ យើងបាននិយាយ អំពីរឿងនោះជាមួយពួកគេពីមុន”អ្នកការទូត សហភាពអឺរ៉ុបម្នាក់និយាយអំពីពួកតា លីបង់។ “យើងនឹងព្យាយាមទាក់ទងជាមួយ ពួកគេដើម្បីនិយាយអំពីរឿងទាំងនេះ ក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ”។

Advertisement for Northeast Legal Aid. Title: Northeast ជំនួយផ្នែកច្បាប់. Subtitle: តើអ្នកឬនរណាម្នាក់ដែលអ្នកស្គាល់ កំពុងប្រឈមនឹងការបណ្តេញចេញដែរឬទេ? Content: List of services provided (e.g., legal representation, document preparation) and contact information (phone, email, website).

Advertisement for Enterprise Bank. Image of a woman at a laptop. Text: You can count on us. Services: Checking and Savings Accounts, Personal Loans, Home Loans. Right side text: លោក-អ្នកអាចទុកចិត្តលើយើងបាន. Services: គណនីឆេកខ្ចីង និងគណនីសន្សំ, ការខ្ចីប្រាក់ផ្ទាល់ខ្លួន, ការខ្ចីប្រាក់ទិញផ្ទះ. Footer: Member FDIC, EQUAL HOUSING LENDER, EnterpriseBanking.com | 877-671-2265.

តមកពីទំព័រទី ០៧

តើអ្នកណាជាមនុស្សគន្លឹះនាឲ្យ...

និយាយថា ទោះលោក ហ៊ុន សែន មានក្រុមបញ្ជាជាន់ខ្ពស់ស៊ីវិលឈ្មោះអំណាចដូចជាលោក អូន ព័ន្ធមុនីរ័ត្ន និងលោក កើតវិទូ មើលទៅរៀបរៀងក្រឡាអំណាចយ៉ាងលម្អិតទាំងការត្រៀមកម្លាំងប្រដាប់អាវុធយុទ្ធនាការយោធនា និងបច្ចេកទេសក្នុង

មិនឃើញ ទាំងវិបត្តិនយោបាយ វិវាទការទូត បញ្ហាស្ទើរគាំងសេដ្ឋកិច្ច ទាំងកសិកម្ម និងពាណិជ្ជកម្មក្រៅប្រទេសវិបត្តិកូវីដ-១៩ និងការប្រឈមគ្រោះទឹកជំនន់ជាដើម។



ការបំភ្លេចប្រាប់ក៏ដោយ ក៏នៅតែមានចន្លោះច្រើនដែរ។

ចំណុចចន្លោះបរាជ័យធំបំផុត គឺឆាកល្បោននយោបាយរបស់លោក ហ៊ុន សែន ធ្វើឲ្យប្រជាពលរដ្ឋខ្មែរ និងភាគីជាច្រើននៅក្នុងគណបក្សប្រជាជនកម្ពុជា អស់ទឹកចិត្តនៅតស៊ូជាមួយលោក ហ៊ុន សែន ហើយយុទ្ធសាស្ត្រនយោបាយរបស់លោក លោតចុះលោតឡើងរកផ្លូវដោះស្រាយ

លោក គឹម សុខ បន្តថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ពុំមានលទ្ធភាពអ្វីទៅដោះស្រាយវិបត្តិធំៗទាំងនេះទេ បើសូម្បីតែសព្វថ្ងៃ រដ្ឋគ្មានលុយរហូតធ្វើឲ្យលោក ហ៊ុន សែន ចេញល្បិចជំរិត

ឈ្លានពានក្រុងភ្នំពេញដោយចេញចំណាយប្រាក់ខែមន្ត្រីរាជការទៅហើយ។ ទីបំផុតទៅ លោក ហ៊ុន សែន នៅប្រឈមមុខយ៉ាងតឹងតែងទល់នឹងពលរដ្ឋភាគច្រើនលើសលប់ និងផ្ទៃក្នុងនៃគណបក្សខ្លួនឯងប៉ុណ្ណោះ។

អ្នកវិភាគរូបនេះបញ្ជាក់ថា រដ្ឋាភិបាល

លោក ហ៊ុន សែន អាចនៅឈរជើងបានសព្វថ្ងៃ ដោយសារគណបក្សប្រឆាំងមិនធ្វើសកម្មភាពនៅលើសមរភូមិប៉ុណ្ណោះ។ បើគណបក្សប្រឆាំងក្លាហានតែបន្តិច ជំហរទ្រុឌស្ទើររលំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នឹងត្រូវពលរដ្ឋមហាជនរុញដួលទាំងជំហរទៅហើយ។

KhmerPost USA, LLC សារព័ត៌មានខ្មែរជូសសហរដ្ឋអាមេរិក



អគ្គនាយក សុបិន្ត ពិន
Soben Pin, Co-Founder|Publisher
Cell: 978-656-8141
Soben@khmerpostusa.com

Article Submission
Khmerpostusa@gmail.com

ថ្ងៃសោភ័ណភាព Design Artist
Heng Chhun Leng

The KhmerPost USA is a free biweekly Cambodian newspaper and serves the Greater Merrimack Valley, Boston, and Rhode Island. It prints mostly in Khmer and provides important news and information to the people who often are isolated from the larger community due to a language barrier. This includes not only national and international news but practical local information concerning health, education, politics, businesses and community involvement. It publishes twice a month from Lowell, Massachusetts.

Mail subscription is available within the U.S. & Canada at \$60.00 year.
Follow us: Facebook | Twitter KhmerpostUSA

ការិយាល័យច្បាប់ រ៉ូសា និង តាំង



Francisco J. Rosa, Esq.
មេធាវី ប្រឆាំង ស៊ីស្តូ ជេរ៉ូសា



Andrew 'Bunna' Taing, Esq.
មេធាវី អែន ទ្រីវ៉ុណ្ណា តាំង

Law Office of
Rosa & Taing
ATTORNEY AT LAW

SERVICES

- Auto Accidents/ Personal Injury
- Bankruptcy
- Immigration
- Consumer Protection
- Real Estate Closings/Disputes
- Divorces Child Custody

តំណាងក្តីដូចខាងក្រោម

- គ្រោះថ្នាក់រថយន្ត/ របួសរូបរាងកាយ
- ក្លែងបន្លំ
- អន្តោប្រវេសន៍
- ការការពារអតិថិជន
- ទំនាស់ផ្នែកអចលនវត្ថុ
- វិលស្ទើរ និងអាណាព្យាបាលកិច្ច

1550 Middlesex Street Lowell, MA 01851
Phone: 978-458-0934 | at@rosataing.com



CONWAY INSURANCE AGENCY

រយៈពេល២៥ឆ្នាំ ភ្នាក់ងារធានារ៉ាប់រងខុសៗបានបម្រើសហគមន៍ដោយធានារ៉ាប់រងគ្រប់មុខប្រកបដោយគុណភាពនៅតំបន់ញូអ៊ីងហ្គែត ។
យើងខ្ញុំជាភ្នាក់ងារបំពេញសេវាគ្រប់មុខដូចខាងក្រោម :

ការធានារ៉ាប់រងគ្រួសារ ការធានារ៉ាប់រងទំនិញ

- រថយន្ត
- ផ្ទះ
- ផ្ទះល្វែង
- គ្រឿងអលង្ការ
- វត្ថុសិល្បៈ
- វត្ថុបុរាណ
- អចលនវត្ថុ
- សុវត្ថិភាពជន្មតួ (Liability)
- សុវត្ថិភាពជន្មតួ (Professional Liability)
- វិកខ័នម (Worker's Compensation)
- បន្ទដស័ (Bonds)
- អ្នកមើលថែទាំ និងការវាស់ឡាន
- ធានារ៉ាប់រងការភាព និងជីវិត
- កម្មវិធីពិសេសផ្សេងៗទៀត



77 E. Merrimack Street, Lowell, MA 01852
Tel: 978-454-5054/Fax 978-453-2480
www.conwayinsurance.com
សូមទាក់ទងមក : ហ្វីលីប មុត, អ្នកគ្រប់គ្រង

PRINT READERSHIP

50,000 Monthly / 600,000 Annually
Plus additional exposure in our online
editions at khmerpostusa.com



**ONLINE EDITIONS
AVAILABLE AT
KHMERPOSTUSA.COM**

2021 PRINTING SCHEDULES


EFFECTIVE JANUARY 1, 2021

ADVERTISING RATES AND SIZES

All ads are printed in Full Color

Ad Size (WxH)	1 Issue 5% Savings	3 Months (6 Issues) 7.5% Savings	6 Months (12 Issues) 10% Savings	12 Months (24 Issues)
Full (10" wide x 13" tall)	\$460	\$2,622	\$5,106	\$9,936
1/2 (10" wide x 6.5" tall)	310	1,674	3,441	6,696
1/4 (5" wide x 6.5" tall)	165	940	1831	3,564
1/8 (5" wide x 3.25" tall)	90	513	999	1,944

Your ad is also published in our online editions of the newspaper at khmerpostusa.com



Khmer Post USA

Distribution Locations Include:

Households • Markets • Retail Businesses
Restaurants • Office Buildings • Government Offices
Chamber of Commerce • Buddhist Temple
Laundromats • And Much More

2021 PRINTING DATES

**Advertising deadlines are 5 business days
prior to printing date.**

January 11 & 25	July 12 & 26
February 8 & 22	August 9 & 23
March 8 & 22	September 6th & 20th
April 5 & 19	October 4 & 18
May 10 & 24	November 8 & 22
June 7 & 21	December 6 & 20

**MONTHLY
DISTRIBUTION**

70+ Locations in Lowell, MA • 7,000 copies
25 Locations in Lynn & Revere, MA • 1,000 copies
25 Locations in Providence & Cranston, RI • 2,000 copies
Additional distribution online

CONTACT INFO

27 Jackson Street • Unit 329 • Lowell, MA 01852

Tel: 978.677.7163 • Fax: 978.677.7092

Email: khmerpostusa@gmail.com

www.khmerpostusa.com

*Khmer Post USA is a proud member of
New England Press & Newspaper Association
and Greater Merrimack Valley Convention and Visitors Bureau*



Follow us
@KhmerPostUSA



Subscribe
@KhmerPostUSA



Follow us
@KhmerPostUSA